



# គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១២

## សេចក្តីប្រកាសព័ត៌មាន

### ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក អង្គការលីកាដូ និងសហគមន៍សន្សំ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពីការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៥នាក់ (២៩% ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

### តម្រូវការជារាជធានី ទាំង ៥ ក្នុង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប

#### ១. ការសាងសង់ផ្លូវ

- សុំជួយសាងសង់ផ្លូវលំ១ខ្សែក្រាលគ្រួសក្រហម មានប្រវែង១៧គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ កម្ពស់១,៥ម៉ែត្រ ពីភូមិតាសៀម ទៅភូមិត្រពាំងពេល។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

#### ២. ការសាងសង់មណ្ឌលសុខភាព ថ្នាំពេទ្យ បុគ្គលិក បង្គន់ និងឡានសង្គ្រោះ

- ស្នើសុំសាងសង់មណ្ឌលសុខភាព១ខ្នង ធ្វើអំពីថ្មតាមស្តង់ដារ រួមទាំងបុគ្គលិកស្រី៣នាក់ ប្រុស២នាក់ ថ្នាំពេទ្យគ្រប់មុខ បង្គន់ចំនួន២ធ្វើអំពីថ្ម និងឡានសង្គ្រោះដឹកអ្នកជម្ងឺម៉ាកសាំយ៉ុង១គ្រឿង។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

#### ៣. ការសាងសង់សាលាអនុវិទ្យាល័យ បង្គន់អនាម័យ និងគ្រូបង្រៀន

- សុំសាងសង់សាលាអនុវិទ្យាល័យ១ខ្នង ធ្វើអំពីថ្មមាន៥បន្ទប់ បង្គន់ចំនួន៥ធ្វើអំពីថ្ម មានបណ្តោយ៤,៥០ម៉ែត្រ ទទឹង២ម៉ែត្រ គ្រូបង្រៀនប្រុស២នាក់ ស្រី៣នាក់នៅ នៅក្នុងឃុំតាសៀម។ សូមចាប់ផ្តើមឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតតាមវិធីសាស្ត្រប្រជាធិបតេយ្យត្រូវបានលើកកម្ពស់ និងប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់ប្រជាធិបតេយ្យ។

**៤. ការជីកស្រះទឹក**

- សុំជីកស្រះទឹកចំនួន៦កន្លែង ក្នុងឃុំតាសៀម ដែលស្រះនីមួយៗមានបណ្តោយ៤០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជម្រៅ៣ម៉ែត្រ សម្រាប់ភូមិទាំង៦ គឺភូមិត្រពាំងពេល ភូមិត្រពាំងថ្ម ភូមិក្រញ៉ង ភូមិដំបូកខ្ពស់ ភូមិតាសៀម និងភូមិរហាល។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

**៥. ការជួសជុលទំនប់ទឹក**

- សុំជួសជុលទំនប់ទឹក មានប្រវែងសរុប២០០ម៉ែត្រ បាតក្រោម១២ម៉ែត្រ កម្ពស់៣ម៉ែត្រ នៅភូមិទាំង៦គឺ ភូមិត្រពាំងទឹម ភូមិត្រពាំងថ្ម ភូមិក្រញ៉ង ភូមិដំបូកខ្ពស់ ភូមិតាសៀម និងភូមិរហាល។ សូមចាប់ផ្តើមពីឆ្នាំ ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ទុំ រិន** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានលើកឡើងថា «លោកស្វាគមន៍តម្រូវការអាទិភាពដែលបងប្អូនបានលើក ហើយនឹងដាក់បញ្ចូលក្នុងផែនការឃុំ។ ហើយលោកនឹងធ្វើរបាយការណ៍តម្រូវការនីមួយៗ ដែលអង្គសិក្ខាសាលារកឃើញដាក់ជូនដល់ថ្នាក់ស្រុក។ លោកក៏បានសំដែងការអរគុណដល់អង្គការខុមហ្វ្រែល សមាគមអាដហុក និងអង្គការ សមាគមន៍ដៃគូដែលបានគាំទ្រការរៀបចំសិក្ខាសាលានេះឡើង ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ពីតួនាទីជាម្ចាស់ឆ្នោត និងជាទុនមួយសម្រាប់ឲ្យយើងខ្ញុំអនុវត្តបន្ត»។

លោក **ញ៉ុក វ៉ែម** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី១ បានមានប្រសាសន៍ថា « ខ្ញុំសូមអរគុណដល់អង្គការខុមហ្វ្រែល អង្គការដៃគូ និងសហគមន៍ ដែលបានផ្តល់ឱកាសអោយគណបក្សនយោបាយសំដែងមតិឲ្យប្រជាពលរដ្ឋបានយល់ជ្រាបពីកិច្ចការការងាររបស់គណបក្សនយោបាយនីមួយៗ និងការងារក្រុមប្រឹក្សាឃុំ»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ហួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

**បេសកកម្ម** ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

---

<sup>1</sup> No 090